



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

រាជធានីភ្នំពេញ

លេខ : ០១៧២៣៤៥៦៧៨៩

អនុប្រធិត្យ

ស្តីពី

ការង់ចំណុចការប្រព័ន្ធដែលសំប្តូរឈាមដី

រាជធានីភ្នំពេញ

- បានយើងដឹងដម្លនូនព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភត/០៩២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការកែងការការង់ចំណុចការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការកែងការកំណត់ប្រព័ន្ធបន្ទូមសមាសភាពការង់ចំណុចការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងកែងការការង់ចំណុចការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភត/១១២៤/១៨៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងកែងការការង់ចំណុចការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការរៀបចំនិងការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១០២៣/០១៩ ចុះថ្ងៃទី៥ ខែកុលា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបេង្ញើតក្រសួងអធិការកិច្ច
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១០២៣/០១៩ ចុះថ្ងៃទី៥ ខែកុលា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបេង្ញើតក្រសួងអធិការកិច្ច
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១០២៣/០១៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលសំប្តូរឈាមដី
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១១២៤/០១៩ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់រចនាសម្ព័ន្ធត្រប់គ្រែង និងមុខតំណែងកូដរចនាសម្ព័ន្ធត្រប់គ្រែងនៃក្រសួង ស្ថាបន្ទូកំជាតិ និងខ្ញុកំក្រោមជាតិ
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១១២៤/០១៩ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលសំប្តូរឈាមដី ឧបនាយកដ្ឋីមន្ត្រី ទេសដ្ឋីមន្ត្រី ដ្ឋីមន្ត្រី និងដ្ឋីមន្ត្រី ដែលបានស្ថាបន្ទូកំជាតិ
- បានយើងព្រះរាជាណាចក្រកម្ពុជា នស/កភម/១១៦៨/០១៩ ចុះថ្ងៃទី៥ ខែកុលា ឆ្នាំ២០២៣ ស្តីពីក្របខ័ណ្ឌមុខងារ ការកិច្ចបេស់សំប្តូរឈាមដី និងក្រសួងអធិការកិច្ច

- ពានយើងអនុក្រឹត្យលេខ២៦៤ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំនិងការប្រព័ន្ធសៅនិងអង្គភាពសន្និដ្ឋានផ្លូវក្រឹត
- ពានយើងអនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងចំណាំនិងគម្រោងសាធារណៈ
- ពានយើងអនុក្រឹត្យលេខ៩១ អនក្រ.បក ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្តីពីការដំឡើងច្បាក់ស្រីនាយកដ្ឋានជល់អង្គភាពច្បាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច

សម្រេច
ចំណុចទី១
និងប្រព័ន្ធសៅនិងអង្គភាព

ចារចាយ ..

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព័ន្ធសៅនិងអង្គភាពកិច្ច។

ចំណុចទី២
អុខឡារ តារាគិច្ច និងប្រព័ន្ធសៅនិងអង្គភាព

ចារចាយ ..

ក្រសួងអធិការកិច្ចជាសាធារណៈរបស់រដ្ឋមន្ត្រីក្រសួងអង្គភាព មានមុខងារនិងការកិច្ច ដូចខាងក្រោម៖

- រៀបចំនិងអនុវត្តគោលនយោបាយ ដែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគឺយុត្តិ និងដែនការសកម្មភាព ដើម្បីអភិវឌ្ឍនិងគ្រប់គ្រងវិស័យអធិការកិច្ច
- ធ្វើអធិការកិច្ចលើការអនុវត្តមុខងារ ការកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលច្បាក់ក្រោមជាតិ ដើម្បីព្រៀងអភិវឌ្ឍនិងការកិច្ចកិច្ច លើកកម្មសំបុត្រភាព និងការពន្លាតស្តីក្នុងរដ្ឋបាលសាធារណៈ លើកលែងតែមានការកំណត់ដោយលិខិតបទដ្ឋានគឺយុត្តិដោយឡើង
- ធ្វើអធិការកិច្ចតាមកាល: នៅពេលមានសញ្ញារំលោកបំពេនច្បាប់ និងមានវិធានការបង្ហារ ទំនើត ចំពោះម្នាស់សាធារណៈ នៅពេលប្រព័ន្ធគំពើអសកម្មធ្វើឱ្យបែងចាយ ដល់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍនិងការកិច្ចនៃការកិច្ច
- ផ្តល់ការណែនាំ សម្របសម្រួល និងគំឡូនុការអធិការកិច្ចតាមក្រសួង ស្ថាប័ន រដ្ឋបាលច្បាក់ក្រោមជាតិ លើការងារអធិការកិច្ច និងការអភិវឌ្ឍនិងអង្គភាពក្នុងវិស័យអធិការកិច្ច ដើម្បីលើកកម្មសំបុត្រភាពការងារឱ្យផ្តល់ការណែនាំ និងប្រព័ន្ធដូចជាបច្ចេកវិទ្យាឌីជីថល និងនរណីត្តិន៍
- ចូលរួមតាមជានការអនុវត្តច្បាប់ លិខិតបទដ្ឋានគឺយុត្តិ បទបញ្ហា អនុសាសន៍ និងសេចក្តីសម្រេច ផ្តល់ការងារប្រមុខដែលរដ្ឋមន្ត្រីក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលច្បាក់ក្រោមជាតិ ដើម្បីលើកយោបល់ ដូចជាប្រមុខការងារកិច្ច និងការណែនាំ



- លើកសំណើដោយផ្ទុកលើលទ្ធផលក្នុងវិស័យអធិការកិច្ច ដូនដ្ឋីមន្ត្រីក្រសួង ប្រជានស្តាប់ អង្គភាព សាធារណៈប្រហាក់ប្រហេល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ អភិបាលនៃ គណៈអភិបាលកដធនី ខេត្ត ដើម្បីពាត់វិធានការកំណត់មិនធមិន និង/ប្រជាក់ទណ្ឌកម្មខាងវិស័យចំពោះមន្ត្រី ក្រោមខាងទាំងប្រព័ន្ធកំបាត់
- ទទួលពិនិត្យនិងដោះស្រាយបណ្តឹងតំបន់និងបណ្តឹងបរិបារេះពីរីកិច្ចប្រតិបត្តិ និងប្រតិបត្តិប្រចាំខែ និងប្រចាំឆ្នាំ នៃការដោះស្រាយបណ្តឹងដែលបានបញ្ចូនឱ្យ សមត្ថកិច្ចពាក់ព័ន្ធទិនិត្យនិងដោះស្រាយ
- តាមដានការដោះស្រាយបណ្តឹងនិងតំបន់ទាល់ទទួលនៃការដោះស្រាយបណ្តឹងដែលបានបញ្ចូនឱ្យ សមត្ថកិច្ចពាក់ព័ន្ធទិនិត្យនិងដោះស្រាយ
- ដូនដំណឹងជាមុនតាមការចំណាត់ដែលក្រសួង ស្តាប់ អង្គភាពសាធារណៈប្រហាក់ប្រហេល សហគ្រាស សាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងដ្ឋីបាលខ្លះកំក្រោមដាតី ចំពោះការចុះដើម្បីអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ និងការអនុវត្តស្រាវជ្រាវ ដោះស្រាយបណ្តឹង
- ពិនិត្យនិងផ្តល់អនុសាសន៍ ប្រចាំពីរីកិច្ចប្រព័ន្ធបាយការណ៍ចុងក្រាយនៃលទ្ធផល អធិការកិច្ចតាមការដោះស្រាយបណ្តឹង ស្តាប់ និងអង្គភាពសាធារណៈ
- រៀបចំបាយការណ៍ស្តីពីលទ្ធផលអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដូនក្រសួង ស្តាប់ អង្គភាពសាធារណៈប្រហាក់ប្រហេល សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ ដ្ឋីបាល និងដ្ឋីបាលខ្លះកំក្រោមដាតី ដើម្បីពិនិត្យនិងផ្តើមយតប
- អាចធ្វើឲ្យផ្សាយដោសាធារណៈនូវលទ្ធផលនៃការធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹងដែលកដធនីដ្ឋីបាលបានសម្រច្ញចហើយ
- ចូលរួមរៀបចំវឌិតសាធារណៈ កម្មវិធីអប់រំ និងធ្វើឲ្យផ្សាយច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋាន គឺយុត្តិតាក់ព័ន្ធដូនប្រជាពលដ្ឋី
- ធ្វើអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគឺយុត្តិក្នុងវិស័យសនិស្សិសុខនិងការពារដាតី តាមការបញ្ចប់ការសម្រច្ញចបែស់ប្រមុខកដធនីដ្ឋីបាល
- ពង្រីនិងពង្រីកកិច្ចសហប្រតិបត្តិការដាតីនិងអនុវត្តដាតីក្នុងវិស័យអធិការកិច្ច
- គ្រប់គ្រងការដោរដ្ឋីបាល បុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្រាតិរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងបែស់ក្រសួងអធិការកិច្ច
- បុកសុប្បរពាយការណ៍លទ្ធផលអធិការកិច្ចប្រចាំពីរីកិច្ច និងប្រចាំថ្ងៃបែស់អង្គភាព អធិការកិច្ចតាមក្រសួង ស្តាប់ ដូនប្រមុខកដធនីដ្ឋីបាល
- អនុវត្តការកិច្ចធ្វើឲ្យការប្រគល់ពីប្រមុខកដធនីដ្ឋីបាល។

ទម្រង់ ..

ក្រសួងអធិការកិច្ចដោរដ្ឋីការកិច្ចកដធនីដ្ឋីបាល មានការកិច្ចធ្វើអធិការកិច្ចនិងចូលរួមតាមដានការអនុវត្តច្បាប់លើគ្រប់វិស័យ ដោយផ្ទុកលើអភិក្រម ដូចខាងក្រោម៖

- តាមបណ្តឹងតំបន់និងបណ្តឹងបរិបារេះពីរីកិច្ចប្រចាំខែ របៀបនិងប្រចាំឆ្នាំ និងប្រចាំឆ្នាំបែស់ក្រសួង
- តាមបណ្តឹងបែស់ស្តាប់ ដែលអធិការកិច្ច លើលទ្ធផលអធិការកិច្ចបែស់ក្រសួង ស្តាប់

- ផ្នែកលើហានិភ័យ បណ្តឹងតំបន់ក្នុងការធ្វើដំឡើងដោយពេលវេលាដែលមានប្រចាំខែ
- តាមសំណើរបស់ក្រសួង ស្ថាបន អង្គភាពសាធារណៈប្រហាក់ប្រចាំខែ គ្រឹះស្ថានសាធារណៈដែលបានសហគ្រាសសាធារណៈ និងផ្នែកបណ្តឹងដែលបានសហគ្រាសជាតិ
- មានការមិនប្រគល់ទៅយករាយការណ៍ស្តីពីលទ្ធផលអធិការកិច្ចបេស់អង្គភាពអធិការកិច្ចតាមក្រសួង ស្ថាបន
- តាមដានរាល់វិធានការដែលអធិការកិច្ចបានដាក់ចេញដល់ស្ថាបនដៃអធិការកិច្ច
- តាមបញ្ហាបេស់ប្រមុខរដ្ឋដែកិច្ចបាន។

ទ្វាណេ ..

ក្រសួងអធិការកិច្ចមានចំណេះចំណេះក្រោម៖

១- អង្គភាពថ្មាក់ជាតិ

- ខ្ពស់កាលឃើញផ្ទៃមន្ត្រី
- អគ្គនាយកដ្ឋានផ្នែកបាននិងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋានអធិការកិច្ច
- អគ្គនាយកដ្ឋានដោះស្រាយបណ្តឹង
- វិទ្យាសានជាតិអធិការកិច្ច
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

២- អង្គភាពថ្មាក់ក្រោមជាតិ : មន្ទីរអធិការកិច្ចរដ្ឋបាន ខេត្ត។

អង្គភាពនេះចំណេះចំណេះក្រសួងអធិការកិច្ចជាទុកដាននៃអនក្រើក្រុងនេះ។

ទ្វាណេ ..

អគ្គនាយកដ្ឋានត្រូវដើរដំឡើងអគ្គនាយកទី(ម្ចាស)របស់ស្តីពីប្រចាំខែ និងមានអគ្គនាយកដែលមិនមែនអគ្គនាយកទីម្ចាស។

វិទ្យាសានជាតិអធិការកិច្ចត្រូវដើរដំឡើងនៅក្នុងប្រចាំខែ មានបានស្តីពីប្រចាំខែ និងមាននាយកដែលមិនមែនអគ្គនាយកទីម្ចាស។

នាយកដ្ឋានត្រូវដើរដំឡើងប្រចាំខែ(ម្ចាស)របស់ស្តីពីប្រចាំខែ និងមានអនុប្រចាំខែមិនមែនអគ្គនាយកទីម្ចាស។

ទ្វាណេ ..

ការរៀបចំនិងការប្រព័ន្ធឌីតូលេខាដែលបានដែលបាននិងអង្គភាពនានា ត្រូវកំណត់ដោយប្រកាសបេស់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

ខំណែកទី៣
ឧទ្ធសាស្ត្រេងៗខ្លួន

ទ្វាណេ ..

ខ្ពស់កាលឃើញផ្ទៃមន្ត្រីក្រសួងអធិការកិច្ចទទួលបន្ទុកបេសកកម្មទាំងឡាយដែលបានកំណត់ក្នុងអនក្រើក្រុងលេខ១១ ននក្រ.បក ចុះថ្ងៃទី៣១ ខែកក ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព័ន្ធឌីតូលេខាដែលបានសហគ្រាសជាតិ និងផ្នែកបណ្តឹងដែលបានស្ថាបន និងអនុលោមតាមលិខិតបទដ្ឋានគឺមិនមែនអគ្គនាយកទីម្ចាស។

ចំណូនទី៤

នគរបាយកដ្ឋាននគរបាយកដ្ឋាននិលមិនពុកត្បូន

ងារទី៤ ..

- អគ្គនាយកដ្ឋាននគរបាលនិងហិរញ្ញវត្ថុបំពេញខាងដោសនាចិកាបុកស្សាគអធិការកិច្ចលើកដោរ៖
- គ្រប់គ្រង គំរូ និងសម្របសម្រួលការដោរដោសនាដិកាបុកដ្ឋានទូទៅ
 - គ្រប់គ្រងនិងអភិវឌ្ឍន៍ជានមនុស្ស
 - រៀបចំ គ្រប់គ្រង និងប្រើប្រាស់ថ្វីក
 - គ្រប់គ្រងនិងចាត់ចែងការប្រើប្រាស់ទ្វីសម្រាតីដោ
 - គ្រប់គ្រងនិងសម្របសម្រួលការដោរគោលនយោបាយ ដែនការ និងស្ថិតិ
 - គ្រប់គ្រងនិងសម្របសម្រួលការដោរសហប្រតិបត្តិការអន្តោដាតិ
 - គ្រប់គ្រងនិងសម្របសម្រួលការដោរនឹតិកម្ម
 - គ្រប់គ្រងនិងសម្របសម្រួលការដោរបរិត្តកម្មីដីចំល
 - ធម្មោធ្យាយនិងទំនាក់ទំនងសាធារណៈ
 - សម្របសម្រួលអន្តោកាតចំណុះក្រសួង រូមទាំងមន្ទីរអធិការកិច្ចកដជានី ខេត្ត និងអន្តោស្សាប់នក្រោមខោធ្យាយក្រសួង ទាំងនៅប្រទេសក្នុងប្រជាធិបតេយ្យ ដើម្បីជានាំណែរការដោប្រកតិនៃក្រសួង អធិការកិច្ច
 - ផ្តល់ការសម្របសម្រួលនិងគំរូដល់ការដោរកំទម្រង់ទាំងឡាយរបស់កដជានីកិច្ច ដែលក្រសួង អធិការកិច្ចត្រូវទទួលបន្ទុកចូលរួមនិងអនុវត្ត
 - គ្រប់គ្រងនិងរក្សាទុកដំសានីនិងទិន្នន័យទាំងឡាយរបស់ក្រសួងអធិការកិច្ច
 - រៀបចំនិងបុកសុប្រាផ្ទាយការណ៍ស្តីពីសកម្មភាពការដោរបរិត្តកម្មប្រចាំខែ ត្រីមាស ៧មាស និងប្រចាំឆ្នាំ
 - អនុវត្តការកិច្ចដោយរាយការប្រគល់ពីដែលមក្ខណៈ ប្រាក់ប្រាក់និងការទទួលបន្ទុក។

ងារទី៥ ..

អគ្គនាយកដ្ឋាននគរបាលនិងហិរញ្ញវត្ថុមាននាយកដ្ឋានចំណុះ ដូចខាងក្រោម៖

- ១- នាយកដ្ឋាននគរបាល។
- ២- នាយកដ្ឋានដនជានមនុស្ស។
- ៣- នាយកដ្ឋានហិរញ្ញវត្ថុ។
- ៤- នាយកដ្ឋានគោលនយោបាយ ដែនការ និងស្ថិតិ។
- ៥- នាយកដ្ឋានសហប្រតិបត្តិការអន្តោដាតិ។
- ៦- នាយកដ្ឋាននឹតិកម្ម។
- ៧- នាយកដ្ឋានបរិត្តកម្មីដីចំល។

ងារទី៦ ..

នាយកដ្ឋាននគរបាលមានការកិច្ច ដូចខាងក្រោម៖

- គ្រប់គ្រងដ្ឋាននគរបាលនិងសម្របសម្រួលស្ថានភាពដ្ឋានលក្ខប់ដ្ឋានបរិត្តកម្មប្រស់ក្រសួង
- គ្រប់គ្រងនិងចកចារនៃការដ្ឋាននិងការដោរដោយរាយការប្រគល់បរិត្តកម្មប្រស់ក្រសួង

- ធនាគ្រប់សិទ្ធិភាព សុវត្ថិភាពដួងឈាល និងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
- រៀបចំនិងគ្រប់គ្រង សន្តិសុខ សណ្ឋាប់ឆ្លាប់ ហិរញ្ញន និងសាកលវភ័យក្រសួង
- ទទួលបន្ទុកសម្របសម្រល ពាត់ចែងការងារពីជាតិការ រៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់ក្រសួង
- គ្រប់គ្រងយោនដ្ឋាននិងយោនយន្តរបស់ដ្ឋាន ដែលប្រគល់ដូនក្រសួង
- ប្រមូលចង់ក្រង គ្រប់គ្រង និងរក្សាទុកដុកសានិងទិន្នន័យទាំងឡាយរបស់ក្រសួងអធិការកិច្ច
- ប្រមូលដ្ឋី ចង់ក្រង និងសុប្តាយការណ៍ស្តីពីសកម្មភាពការងាររបស់ក្រសួងប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- រៀបចំប្តាយការណ៍និងកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្ទិចាតរបស់ក្រសួង
- រៀបចំនិងបុកសុប្តាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកបុអគ្គនាយករងទទួលបន្ទុក។

ទ្វាន១ ..

នាយកដ្ឋានធនាគារការកិច្ច ជូនខាងក្រោម៖

- គ្រប់គ្រងមន្ត្រីកដការសុវិលនិងមន្ត្រីដាប់កិច្ចសន្យារបស់ក្រសួង ជាអាជីករាជធីសិស ការធ្វើកម្មសិក្សា ការប្រប្រលស្ថានភាពមន្ត្រី ការដំឡើងខ្លាក់និងបាននូវសក្ខិ ការតែងតាំង ការផ្តល់ស្តីពីការកិច្ច ការងារកំទណ្ឌកម្ម ការចូលនិវត្តន៍ ការបាត់បង់សម្បទាហិដ្ឋានី: ការផ្តល់គ្រឹះតំបន់ស្រីរិយយស
- រៀបចំការកិច្ចដួងឈាលសម្រាប់ការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីកដការរបស់ក្រសួង
- រៀបចំផែនការក្របខ័ណ្ឌនិងធនាគារការកិច្ចដួងឈាលសម្រាប់ក្រសួង
- សហការរៀបចំការបណ្តុះបណ្តាល តាមដានអនុវត្ត និងវាយតម្លៃការបណ្តុះបណ្តាលមន្ត្រីកដការ របស់ក្រសួង
- សិក្សា ស្រាវជ្រាវ រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនាគារការកិច្ចដួងឈាលសម្រាប់ក្រសួង រៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធដែលគ្រប់គ្រងផ្តុកលើសមិទ្ធកម្ម ព្រមទាំងប្រព័ន្ធលើកទីកចិត្តទាំងផ្តុក ហិរញ្ញវត្ថុ មិនមែនហិរញ្ញវត្ថុ និងទណ្ឌកម្មខាងវិនិយោ
- រៀបចំនិងរក្សាទុកដុកសារងារកត្តិជនរបស់ខ្លាក់ដីកនាំក្រសួង មន្ត្រីកដការសុវិល និងមន្ត្រីដាប់កិច្ចសន្យារបស់ក្រសួង
- រៀបចំស្ថិតិលើការគ្រប់គ្រងមន្ត្រីនិងតារាងព័ត៌មានការងាររបស់មន្ត្រីកតុងក្រសួង
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកបុអគ្គនាយករងទទួលបន្ទុក។

ទ្វាន២ ..

នាយកដ្ឋានហិរញ្ញវត្ថុមានការកិច្ច ជូនខាងក្រោម៖

- រៀបចំ សម្របសម្រល បុកសុប និងអនុវត្តផែនការយុទ្ធសាស្ត្រថិក
- ប្រមូលដ្ឋី សម្របសម្រល បុកសុប និងលើកតម្រូវបែកប្រចាំឆ្នាំ
- រៀបចំកម្មវិធីបំណុល ចំណាយសាប់ប្រចាំត្រីមាស

- គំទ្រនិងសម្របសម្បលជាមួយអង្គភាពហិរញ្ញវត្ថុការគ្រប់គ្រងហិរញ្ញ
- ទទួលខុសត្រូវលើកិច្ចការប្រតិបត្តិការចំណុល ចំណាយប្រចាំឆ្នាំ និងកិច្ចបញ្ជីការគណនោយ្យ
- រៀបចំ គ្រប់គ្រង និងអនុវត្តដែនការលទ្ធភាព
- គ្រប់គ្រងអចលទ្រព្យ ចលនទ្រព្យ សន្តិជិសម្ងារ: និងបញ្ជីសារពីកណ្តាលទ្រព្យសម្រាតិគ្រប់កម្រិត
- បែងចែកសម្ងារ:បរិត្តានិងប្រែងតន្លន: ដួនបណ្តាហង្គភាពនាមក្រោមឱកាទក្រសួង
- រៀបចំនិងបើកប្រាក់រៀបគ្រឹងប្រាក់សង្គមកិច្ច ដួនមន្ត្រីការក្រោមឱកាទក្រសួង
- រៀបចំគម្រោងនិងកម្មវិធីសាងសង់ ដួសុំលុ ថែទាំសំណង់ អគារ និងសម្ងារ:បរិត្តានគ្រប់ប្រកេទ
- រៀបចំចុះកិច្ចបញ្ជីការជាប្រចាំ
- ធ្វើបាយការណ៍ហិរញ្ញវត្ថុនិងបាយការណ៍សមិទ្ធភាពប្រចាំ១២ខែនិងប្រចាំឆ្នាំ
- អនុវត្តការកិច្ចដៃរៀបចំនៅក្នុងក្រសួងក្រោមឱកាទក្រសួង

ធន្វាគារ ..

- នាយកដ្ឋានគោលនយោបាយ ដែនការ និងស្ថិតិមានការកិច្ច ដួចខាងក្រោម៖
- រៀបចំនិងសម្របសម្បលដែនការយុទ្ធសាស្ត្រ ដែនការអភិវឌ្ឍស្ថាបន និងដែនការប្រតិបត្តិប្រចាំឆ្នាំ រែស់ក្រសួង
 - សិក្សា ស្រាវជ្រាវ រៀបចំគោលនយោបាយដើម្បីលើកកម្មសំគួលការកិច្ចនិងអភិវឌ្ឍន៍ អធិការកិច្ច
 - រៀបចំសុចនាករនិងកិច្ចព្រមព្រៀងសមិទ្ធភាពបស់ក្រសួង
 - ធម្មុជ្រយនិងតាមដានរាយការអនុវត្តគោលនយោបាយ
 - សិក្សា ស្រាវជ្រាវ ត្រួតពិនិត្យ និងរាយការអនុវត្តដែនការបស់ក្រសួង
 - ចងក្រុងនិងការតទិន្នន័យ ស្ថិតិ ដើម្បីកំណត់កម្មវិធីសកម្មភាពនិងការធ្វើទំនើបកម្មដែនការ
 - កសាងដកសាខទស្សនាតាន យុទ្ធសាស្ត្រ ដែនការ និងកម្មវិធីអភិវឌ្ឍន៍ក្របខ័ណ្ឌក្រសួង
 - គ្រប់គ្រងនិងចងក្រុងកសារស្តីពីគម្រោងជំនួយ គម្រោងសហការ និងស្ថានភាពនៃការអនុវត្តគម្រោង ត្រួតពិនិត្យ តាមដាន និងរាយការអនុវត្តដូចជាដែនការអនុវត្តដែនការកម្មវិធីនិងយោតសាធារណៈ
 - សហការនិងសម្របសម្បលការដោម្បួយអង្គភាពជំនាញចំណុល់ក្រសួងនិងស្ថាបនពាក់ព័ន្ធ ក្នុងការ ប្រមូលព័ត៌មាននិងស្ថិតិដើម្បីជាប្រយោជន៍ដល់ការដោរដែនការ
 - អនុវត្តការកិច្ចដៃរៀបចំនៅក្នុងក្រសួងក្រោមឱកាទក្រសួង

ធន្វាគារ ..

- នាយកដ្ឋានសហប្រតិបត្តិការអនុវត្តពីមានការកិច្ច ដួចខាងក្រោម៖
- ពង្រីកនិងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តដោតិក្នុងស្ថិតិ ដើម្បីយកិច្ចបញ្ជីនិងអនុវត្ត
 - សម្របសម្បលនិងទំនាក់ទំនងការដោម្បួយបណ្តាប្រទេសតាមរយៈស្ថានទូទៅ ស្ថានតំណាងបន្ទះ និងដោម្បួយអង្គភាពដោតិ អនុវត្តដោតិ និងដែគិកអភិវឌ្ឍនោះ ក្នុងស្ថិតិ ដើម្បីយកិច្ចបញ្ជីនិងអនុវត្ត
 - រៀបចំដែនការយុទ្ធសាស្ត្រនិងបំភិកសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តក្នុងស្ថិតិ ដើម្បីយកិច្ចបញ្ជីនិងអនុវត្ត



- រៀបចំពីធានាសម្រាប់ថ្នាក់ដើរកនាំក្នុងកិច្ចប្រជុំនានានឹងពីធីផ្សេងៗរបស់ក្រសួងជាមួយគ្រែរបទស
- រៀបចំបែបបទពីធានានឹងសម្របសម្រួលលិខិតស្តាមពាក់ព័ន្ធ ដូចជាលិខិតក្នុងដែន ទិន្នន័យ និងទម្រង់បែបបទនានាបេសថ្នាក់ដើរកនាំនឹងគណៈប្រតិក្សក្រសួងអធិការកិច្ច ដែលត្រូវនៅបំពេញបេសកកម្ម នៅក្រោមប្រទេស
- រៀបចំនឹងសម្របសម្រួលគណៈប្រតិក្សអន្តរដោតិចុលរួមសន្តិសិទ្ធិ កិច្ចប្រជុំ សិក្សាសាលា ទស្សនកិច្ច និងក្នុងវិធីផ្សេងៗពាក់ព័ន្ធនឹងវិស័យអធិការកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
- ពង្រីកិច្ចសហប្រតិបត្តិការអភាគាសានលើវិស័យអធិការកិច្ច
- សម្របសម្រួលនឹងរៀបចំគម្រោងសហប្រតិបត្តិការទូកាតីនឹងពាណិជ្ជកម្មអន្តរដោតិ នៅក្នុងវិស័យអធិការកិច្ច
- រៀបចំសំណុំកសារ តាមដាន និងការងារក្នុងការអនុវត្តន៍ធម៌សារដែលពាក់ព័ន្ធនឹងកិច្ចការអន្តរដោតិ ក្នុងវិស័យអធិការកិច្ច មានជាអាជីអនុសញ្ញាណ៖នៃការយោតិយល់ត្រូវ កំណត់ហេតុ ពិធីសារ កិច្ចព្រមព្រៀងនឹងលិខិតស្តាមផ្សេងៗ
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកប្រជាធិបតេយ្យទូលបន្ទុក។

នាយកទៅ១៥ ..

នាយកដ្ឋាននឹតិក្នុងមានការកិច្ច ដូចខាងក្រោម៖

- សិក្សា ស្រាវជ្រាវ កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច
- រៀបចំដែនការកសាងលិខិតបទដ្ឋានគតិយុត្តិ
- ចូលរួមពីនិស្សនិងផ្តល់យោបល់លើសេចក្តីប្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយផ្សេងៗ
- ស្រាវជ្រាវ ប្រមូលដ្ឋី ចងក្រោះ ក្រុងកសារនឹងទិន្នន័យ គ្រប់គ្រង និងពោះពុម្ពកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យអធិការកិច្ច
- រៀបចំកិច្ចប្រជុំនឹងសិក្សាសាលាដើម្បីទូលាតុចូលលើករៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យអធិការកិច្ច
- ផ្តល់យោបល់និងរៀបចំជន្លួយស្តារីទាក់ទងផ្តើកច្បាប់ដូនថ្នាក់ដើរកនាំក្នុងក្រសួងនិងអង្គភាពដំនាថ្ង សម្រាប់កិច្ចប្រជុំនានា
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកប្រជាធិបតេយ្យទូលបន្ទុក។

នាយកទៅ១៦ ..

នាយកដ្ឋានបរិត្តកម្មិតិដីបែលមានការកិច្ច ដូចខាងក្រោម៖

- ជំពូលបរិត្តកម្មិតិដីបែលស្របតាមគោលនយោបាយនឹងយុទ្ធសាស្ត្រ ឱ្យជំពូលរបស់កដ្ឋានកិច្ច
- សិក្សា រៀបចំ គ្រប់គ្រង អភិវឌ្ឍនិងបំពេញបន្ទាន់សម្រេច និងអភិវឌ្ឍន៍ការងារតាមឱ្យជំពូល
- អភិវឌ្ឍកម្មិតិដីផ្តើកទិន្នន័យ ការធ្វើឱ្យជំពូលបន្ទាន់សម្រេច រួមទាំងការប្រើប្រាស់បញ្ហាសិប្បនិមិត្តនឹងបច្ចេកវិទ្យាពាន់សម្រេច ដើម្បីបញ្ជីជំពូលដែលការងារបស់ក្រសួងអធិការកិច្ច
- ពង្រីកបំពេញបន្ទាន់សម្រេច និងការប្រើប្រាស់បញ្ហាសិប្បនិមិត្តនឹងបច្ចេកវិទ្យាពាន់សម្រេច
- សិក្សា រៀបចំ និងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពពីមានវិទ្យា ដើម្បីបញ្ជីសកល់ការងារប្រហាននឹងការធ្វើឱ្យជំពូលដែលជាប្រភេទក្រុមពេទ្យ នៃប្រព័ន្ធ



- គ្រប់គ្រងនិងការពារសុវត្ថិភាពទិន្នន័យមិនឱ្យមានការបែកច្បាយ ការលួចយក ការរៀកប្រឈម ការធ្វើឱ្យខ្ចោម បុទ្ទដើរជាច្បាយដែលប៉ះពាល់ដែលសុចិត្តភាពនៃទិន្នន័យ
- គ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពដែនគេហទំនាក់ទំនាក់ អនុគេហទំនាក់ទំនាក់ និងបណ្តាញសង្គមផ្លូវការក្រសួង អធិការកិច្ច
- ផ្តល់ការគំប្រទេរកទេស អភិវឌ្ឍសមត្ថភាពនីមួយៗ និងជំរឿបវិត្តកម្មនិងបែលដែលអង្គភាពចំណោះក្រសួងអធិការកិច្ច
- សិក្សា ស្រាវជ្រាវ ខ្លួនដែលត្រួតពិនិត្យអនុវត្តដោយ និងអភិវឌ្ឍបច្ចុប្បន្នវិញ្ញាណមនាគមន៍និងព័ត៌មាន លើការងារអធិការកិច្ច និងការទទួលនិងដោះស្រាយបណ្តឹង
- អនុវត្តភាពកិច្ចដែរដោយទេរតាមការប្រគល់ពីអគ្គនាយកប្រជាធិបតេយ្យទទួលបន្ទុក។

ចំណែកទី៥ អគ្គនាយកដ្ឋានអធិការកិច្ច

ច្បាប់១..

- អគ្គនាយកដ្ឋានអធិការកិច្ចបំពេញមុខងារដោសនាដីការឱ្យក្រសួងអធិការកិច្ចលើការងារ៖
- គ្រប់គ្រង រៀបចំដែនការ កម្មវិធីការងារ លើការងារអធិការកិច្ច តាមដែនការអនុវត្តច្បាប់ និងលើកសំណើតាមបាននុក្រម ពាត់តាំងគណៈប្រតិក្សដើម្បីចុះដើរអធិការកិច្ច តាមដែនការអនុវត្តច្បាប់ ដោយអនុលោមតាមអភិវឌ្ឍន៍ដែលបានចែងក្នុងមាត្រាតាន់អនុក្រើនេះ:
 - រៀបចំសំណុំរៀងរាល់ពីនឹងការងារអធិការកិច្ចនិងតាមដែនការអនុវត្តច្បាប់ ដាក់ដូនដើម្បីតិន្នន័យ និងសម្រេច ស្របតាមច្បាប់និងនីតិវិធីដោរមាន
 - ពិនិត្យ ស្រាវជ្រាវ និងប្រមូលកសុតាងតាមគ្រប់មិនដោយស្របច្បាប់ ដើម្បីសម្រេចគោលដៅអធិការកិច្ច និងតាមដែនការអនុវត្តច្បាប់ ស្របតាមច្បាប់និងនីតិវិធីដោរមាន
 - រៀបចំនិងបុកសុប្តាបាយការណ៍ស្តីពីសកម្មភាពការងារបែស់អគ្គនាយកដ្ឋានប្រចាំខែ គ្រឹះមាស ធមាស និងប្រចាំឆ្នាំ
 - អនុវត្តភាពកិច្ចដែរដោយទេរតាមការប្រគល់ពីដើម្បី ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ និងបណ្តឹងបន្ទុក។

ច្បាប់២..

អគ្គនាយកដ្ឋានអធិការកិច្ចមាននាយកដ្ឋានចំណោះ ដូចខាងក្រោម៖

- ១- នាយកដ្ឋានអធិការកិច្ចលើសំណើយសេដ្ឋកិច្ច សន្និសុខ និងការពារដោតី។
- ២- នាយកដ្ឋានអធិការកិច្ចលើសំណើយដោល។
- ៣- នាយកដ្ឋានអធិការកិច្ចលើសំណើយសង្គមកិច្ច។
- ៤- នាយកដ្ឋានតាមដែនការអនុវត្តច្បាប់។

ច្បាប់៣..

នាយកដ្ឋានអធិការកិច្ចលើសំណើយសេដ្ឋកិច្ច សន្និសុខ និងការពារដោតីមានការកិច្ច ដូចខាងក្រោម៖

- ធ្វើអធិការកិច្ចនៅខ្ពស់ដោតីនិងខ្ពស់ក្នុងពេលវេលាលើការកិច្ច តាមបណ្តាញក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធក្រោមខេត្ត ស្ថិតក្នុងសំណើយសេដ្ឋកិច្ច សន្និសុខ និងការពារដោតី ដែលត្រូវកំណត់ដោយប្រកាសបែស់រដ្ឋមន្ត្រីក្រសួង អធិការកិច្ច



- លើកសំណើតាមបាននូវក្រមដើម្បីរៀបចំគណៈប្រតិក្តុប៊ុះធ្វើអធិការកើច្ចូ
- ធ្វើអធិការកើច្ចូលើប្រព័ន្ធគ្រប់គ្រងផ្ទួកដឹងកើច្ចូប្រតិបត្តិការនោះ ការអនុវត្តកើច្ចូព្រមព្រៃង និតិវិធីបច្ចេកទេស ការប្រើប្រាស់ប្រកតិនិយាយបានបែងចាយ ការកែងចាយសម្រាប់ផ្ទុក និងការប្រព័ន្ធអាំពី អសកម្មដៃរៀងទៅកដែលធ្វើឱ្យប៉ះពាល់ជូនប្រយោជន៍ជាតិប្រុងប្រយោជន៍សាធារណៈ
- ធ្វើអធិការកើច្ចូតាមបណ្តឹងរបស់ក្រសួង ស្ថាប័ន អង្គភាពដែលអធិការកើច្ចូលើលទ្ធផលអធិការកើច្ចូ ស្ថិតក្នុង វិស័យសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ
- ធ្វើអធិការកើច្ចូលើការពិនិយោគនៃទំនាក់ទំនាក់ក្រោមជាតិ ស្ថិតក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ
- តាមដាន ត្រួតពិនិត្យ និងក្រើនាំលើការអនុវត្តន៍ិយាយការដែលក្រសួងអធិការកើច្ចូបានដាក់ចេញដល់ ក្រសួង ស្ថាប័ន អង្គភាពដែលអធិការកើច្ចូ
- តាមដាន ត្រួតពិនិត្យ និងក្រើនាំលើការអនុវត្តន៍ិយាយការដែលក្រសួងអធិការកើច្ចូបានសេចក្តីសម្រចប់របស់ផ្ទាក់បាលស្ថិតក្នុងប្រព័ន្ធដើម្បីក្រសួងអធិការកើច្ចូ
- អនុវត្តការកើច្ចូដៃរៀងទៅកដែលធ្វើឱ្យប៉ះពាល់ជូនប្រយោជន៍ជាតិប្រុងប្រយោជន៍សាធារណៈ

ទម្រង់ទៅ ..

នាយកដ្ឋានអធិការកើច្ចូលើវិស័យសេដ្ឋកិច្ចបានការកើច្ចូ ជូនប្រយោជន៍ក្រោម៖

- ធ្វើអធិការកើច្ចូនៅថ្ងៃដើម្បីក្រសួងសេដ្ឋកិច្ចក្រោមជាតិ តាមបណ្តាណក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធក្រោមខេត្ត ស្ថិតក្នុងវិស័យសេដ្ឋកិច្ច ដែលត្រូវកំណត់ដោយប្រកាសរបស់ផ្ទះមន្ត្រីក្រសួងអធិការកើច្ចូ
- លើកសំណើតាមបាននូវក្រមដើម្បីរៀបចំគណៈប្រតិក្តុប៊ុះធ្វើអធិការកើច្ចូ
- ធ្វើអធិការកើច្ចូលើប្រព័ន្ធគ្រប់គ្រងផ្ទួកដឹងកើច្ចូប្រតិបត្តិការនោះ ការអនុវត្តកើច្ចូព្រមព្រៃង និតិវិធីបច្ចេកទេស ការប្រើប្រាស់ប្រកតិនិយាយបានបែងចាយ ការកែងចាយសម្រាប់ផ្ទុក និងការប្រព័ន្ធអាំពី អសកម្មដៃរៀងទៅកដែលធ្វើឱ្យប៉ះពាល់ជូនប្រយោជន៍ជាតិប្រុងប្រយោជន៍សាធារណៈ
- ធ្វើអធិការកើច្ចូតាមបណ្តឹងរបស់ក្រសួង ស្ថាប័ន អង្គភាពដែលអធិការកើច្ចូលើលទ្ធផលអធិការកើច្ចូ ស្ថិតក្នុង វិស័យសេដ្ឋកិច្ច
- ធ្វើអធិការកើច្ចូលើការពិនិយោគនៃទំនាក់ទំនាក់ក្រោមជាតិ ស្ថិតក្នុងវិស័យសេដ្ឋកិច្ច
- តាមដាន ត្រួតពិនិត្យ និងក្រើនាំលើការអនុវត្តន៍ិយាយការដែលក្រសួងអធិការកើច្ចូបានដាក់ចេញដល់ ក្រសួង ស្ថាប័ន អង្គភាពដែលអធិការកើច្ចូ
- តាមដាន ត្រួតពិនិត្យ និងក្រើនាំលើការអនុវត្តន៍ិយាយការដែលក្រសួងអធិការកើច្ចូបានសេចក្តីសម្រចប់របស់ផ្ទាក់បាលស្ថិតក្នុងប្រព័ន្ធដើម្បីក្រសួងអធិការកើច្ចូ
- សម្របសម្រួលនិងសហប្រតិបត្តិការការដោយអធិការកើច្ចូជាមួយអង្គភាពអធិការកើច្ចូតាមបណ្តាណក្រសួង ស្ថាប័ន អង្គភាពថ្ងៃដើម្បីក្រសួងសេដ្ឋកិច្ចក្រោមជាតិ
- អនុវត្តការកើច្ចូដៃរៀងទៅកដែលធ្វើឱ្យប៉ះពាល់ជូនប្រយោជន៍សាធារណៈ

ទម្រង់ទៅ ..

នាយកដ្ឋានអធិការកើច្ចូលើវិស័យសេដ្ឋកិច្ចបានការកើច្ចូ ជូនប្រយោជន៍ក្រោម៖

- ធ្វើអធិការកិច្ចនៅខ្ពស់ដាក់និងខ្ពស់ក្រោមជាតិតាមបណ្តាញក្រសួង ស្ថាបន អង្គភាពពាក់ព័ន្ធក្រោមឱវាទ ស្ថិតកូដុងនិសយសង្គមកិច្ច ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច
- លើកសំណើតាមបានន្រោម ដើម្បីរៀបចំគណៈប្រតិកូដុះធ្វើអធិការកិច្ច
- ធ្វើអធិការកិច្ចលើប្រព័ន្ធឌ្រប់គ្រងផ្លូវកូដុងកិច្ចប្រតិបត្តិការនោនា ការអនុត្រូវកិច្ចព្រមទៀត នឹងការប្រព័ន្ធដែល ការប្រើប្រាស់ប្រកតិណានរបស់រដ្ឋ ការរៀនុងបន្ទំ ការកិបកេងទ្រព្យសម្រាតូរដ្ឋ និងការប្រព័ន្ធដែល ការអនុកម្មផ្សេងៗទៀតដែលធ្វើឱ្យបែនពាល់ដល់ដែលប្រយោជន៍ដាក់បុណ្យដល់ប្រយោជន៍សាធារណៈ
- ធ្វើអធិការកិច្ចតាមបណ្តីដែលរបស់ក្រសួង ស្ថាបន អង្គភាពដែលអធិការកិច្ចលើលទ្ធផលអធិការកិច្ច ស្ថិតកូដុងនិសយសង្គមកិច្ច
- ធ្វើអធិការកិច្ចលើភាពមិនប្រកតិនៃទាយការណ៍ស្តីពីលទ្ធផលអធិការកិច្ចរបស់អង្គភាពអធិការកិច្ច តាមបណ្តាញក្រសួង ស្ថាបន ដែលខ្ពស់ក្រោមជាតិ ស្ថិតកូដុងនិសយសង្គមកិច្ច
- តាមដាន ត្រួតពិនិត្យ និងក្រើនរំលែកការអនុត្រូវធនាគារដែលក្រសួងអធិការកិច្ចបានដាក់ចេញដល់ក្រសួង ស្ថាបន អង្គភាពដែលអធិការកិច្ច
- តាមដាន ត្រួតពិនិត្យ និងក្រើនរំលែកការអនុត្រូវធនាគារដែលក្រសួងអធិការកិច្ចលើលទ្ធផលអធិការកិច្ច ស្ថិតកូដុងនិសយសង្គមកិច្ច
- អនុត្រូវការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកបុអគ្គនាយកដែលទូលបន្ទុក។

ទម្រង់ ..

នាយកដ្ឋានតាមដានការអនុត្រូវធនាគារការកិច្ច ដូចខាងក្រោម៖

- លើកសំណើតាមបានន្រោម ដើម្បីរៀបចំគណៈប្រតិកូដុះតាមដានការអនុត្រូវធនាគារ លិខិតបទដ្ឋានគឺយុត្តិ បទបញ្ហា អនុសាសន៍ សេចក្តីសម្រេចផ្សេងៗរបស់ប្រមុខដែងដ្ឋាកិតាល
- ធ្វើបញ្ជីសម្រេចផ្សេងៗច្បាប់ លិខិតបទដ្ឋានគឺយុត្តិ បទបញ្ហា អនុសាសន៍ សេចក្តីសម្រេចផ្សេងៗរបស់ប្រមុខដែងដ្ឋាកិតាល
- ឬ៖ត្រួតពិនិត្យដល់ទីកន្លែងពាក់ព័ន្ធទៅនឹងការដោរតាមដានការអនុត្រូវធនាគារ
- តាមដាន ត្រួតពិនិត្យ និងក្រើនរំលែកការអនុត្រូវធនាគារដែលក្រសួងអធិការកិច្ចបានដាក់ចេញដល់ក្រសួង ស្ថាបន និងអង្គភាពខ្ពស់ដាក់និងខ្ពស់ក្រោមជាតិ
- ចូលរួមតាមដាន ត្រួតពិនិត្យ និងក្រើនរំលែកការអនុត្រូវធនាគារសេចក្តីសម្រេចរបស់ប្រមុខដែងដ្ឋាកិតាលស្តីពីលទ្ធផល នៃការដោរតាមដានការអនុត្រូវធនាគារ
- រៀបចំនិងបុកសុប្បាយការណ៍ស្តីពីសកម្មភាពការដោររបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- អនុត្រូវការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកបុអគ្គនាយកដែលទូលបន្ទុក។

ចំណេះចំណេះ អគ្គនាយកដ្ឋានដោរសាធារណៈស្ថាបន

ទម្រង់ ..

អគ្គនាយកដ្ឋានដោរសាធារណៈស្ថាបនបណ្តីដែលបានរៀបចំឡើងដោយបណ្តាញមុខដែងដ្ឋាកិតាលដើម្បីការដោរ៖



- គ្រប់គ្រង រៀបចំដែនការ កម្មវិធីការងារ លើកងារទួលពាក្យបណ្តឹង អង់គ្លេសរោង និងដោះស្រាយបណ្តឹង និងលើកសំណើតាមបាននុញ្ញក្រោម ចាត់តាំងគណៈប្រតិភូមិដើម្បីចុះអង់គ្លេសរោងនិងដោះស្រាយបណ្តឹង ក្នុងសមត្ថកិច្ចការងារកិច្ច
- ទួលពាក្យបណ្តឹងតាមរៀបចំបណ្តឹងបរិបារ រួមទាំងពិនិត្យបាត់ការអសកម្មផ្សេងៗពីមជ្ឈមណ្ឌល តាមរយៈការទួលបណ្តឹងដោយផ្ទាល់ ប្រព័ន្ធសារព័ត៌មាន ប្រព័ន្ធបច្ចេកវិទ្យាផ័ត៌មាន បណ្តឹងអនាមិក និងគ្រប់មធ្យោបាយ ដើម្បីចុះអង់គ្លេសរោង ដោះស្រាយបុបញ្ញនទៅក្រសួង ស្ថាបនមានសមត្ថកិច្ច
- គ្រប់គ្រង ថែរក្សា និងកែលមុជាប្រចាំទីតាំងទួលពាក្យបណ្តឹង
- រៀបចំនិងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាផ័ត៌មានទួលពាក្យបណ្តឹង
- ចូលរួមរៀបចំកម្មវិធីអប់រំ ផ្សេងៗផ្សាយច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគឺយុត្តិធម៌នប្រជាពលរដ្ឋ
- ចូលរួមរៀបចំវឌិតសាធារណៈ: ដើម្បីសិក្សាស្រើសិរីស្អែកយល់ពីកង្វល់និងទួលសំណួរពរបស់ប្រជាពលរដ្ឋ រចកយករណ៍ដែនដ្ឋម្ភនី
- រៀបចំគម្រោងស្រីសុមុលនិធិគំទ្រពីដែកកិវិកខ្លួនដោតិនិងអន្តរជាតិនានា សម្រាប់គំទ្រដល់ការងារ អប់រំ ផ្សេងៗផ្សាយច្បាប់ និងវឌិតសាធារណៈ:
- រៀបចំនិងបុកសុប្រាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស និងនៅមាស និងប្រចាំឆ្នាំ
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីផែម្យនី ប្រធែលាបាជិការ ប្រអន្តលេខាបិទិការទួលបន្ទុក។

ទម្រង់១៤ ..

អគ្គនាយកដ្ឋានដោះស្រាយបណ្តឹងមាននាយកដ្ឋានចំណុះ ដូចខាងក្រោម៖

- ១- នាយកដ្ឋានដោះស្រាយបណ្តឹងតាមរៀបចំ
- ២- នាយកដ្ឋានដោះស្រាយបណ្តឹងបរិបារ។
- ៣- នាយកដ្ឋានអប់រំ ផ្សេងៗផ្សាយច្បាប់ និងវឌិតសាធារណៈ។

ទម្រង់១៥ ..

នាយកដ្ឋានដោះស្រាយបណ្តឹងតាមការកិច្ច ដូចខាងក្រោម៖

- ទួលពិនិត្យនិងដោះស្រាយបណ្តឹងតាមរៀបចំប្រព័ន្ធបច្ចេកវិទ្យាលិខិតបទដ្ឋានគឺយុត្តិធម៌នប្រជាពលរដ្ឋ ដែនសមត្ថកិច្ចរបស់ការងារកិច្ច ពីគ្រប់មជ្ឈមណ្ឌលទាំងអស់ លើកលេងតែមានការកំណត់ដោយ លិខិតបទដ្ឋានគឺយុត្តិដោយខ្សោយ
- ទួលបណ្តឹងតាមរៀបចំប្រព័ន្ធសារព័ត៌មាន ប្រព័ន្ធបច្ចេកវិទ្យាផ័ត៌មាន បណ្តឹងអនាមិក តាមសំណើនិងតាមគ្រប់មធ្យោបាយ និងពិនិត្យសមត្ថកិច្ចដោះស្រាយបណ្តឹង
- លើកសំណើតាមបាននុញ្ញក្រោម រៀបចំគណៈប្រតិភូមិដើម្បីចុះអង់គ្លេសរោង និងកំណត់ដោយបណ្តឹងតាមរៀបចំប្រព័ន្ធដូចម្រោះ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ការងារកិច្ច
- រៀបចំយន្តការពេក់ពេកនឹងការទួលពាក្យបណ្តឹង អង់គ្លេសរោងនិងដោះស្រាយបណ្តឹងតាមរៀបចំប្រព័ន្ធដូចម្រោះ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ការងារកិច្ច
- លើកយោបល់ដែនប្រព័ន្ធដូចម្រោះ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ការងារកិច្ច

- តាមដានការអនុវត្តសេចក្តីសម្រចបស់រដ្ឋបាក់ពេលពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយបណ្តឹងតាមរដ្ឋបាក់ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច
- អង្គភាពស្រាវជ្រាវឡើងវិញនូវលទ្ធផលដោះស្រាយបណ្តឹងរបស់ខ្លួនក្នុងករណីមានការតាមរដ្ឋបាក់ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច
- ជូនដំណឹងការគិតបណ្តឹងអំពីវឌ្ឍនភាពនៃការដោះស្រាយបណ្តឹង
- លើកដែនការ កម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីក្នុងនាយកដ្ឋាន ដើម្បីបង្កើនការយល់ដឹងនិងលើកកម្មសំសមត្ថភាពឡើមុខដំនាថ្មីអង្គភាពស្រាវជ្រាវនិងដោះស្រាយបណ្តឹងតាមរដ្ឋបាក់ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកប្រើប្រាស់នូវលទ្ធផលបន្ទុក។

ធន្តាត់២៦ ..

នាយកដ្ឋានដោះស្រាយបណ្តឹងបរិបារមានការកិច្ច ជូនខាងក្រោម៖

- ទទួលពិនិត្យនឹងដោះស្រាយបណ្តឹងបរិបារអំពីនឹងកិច្ចសមត្ថកិច្ចនិងរូបនៃបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរដ្ឋបាក់ពេលពាក់ព័ន្ធនាយកដ្ឋានតីគ្រប់មជ្ឈម្ញានទាំងអស់ លើកលែងតំមានការកំណត់ដោយលិខិតបទដ្ឋានគិតិយុត្តិដោយទៀតក្នុង
- ទទួលបណ្តឹងបរិបារដោយផ្ទាល់ តាមប្រព័ន្ធសារព័ត៌មាន ប្រព័ន្ធបច្ចេកវិទ្យាប័ត្តិមានបណ្តឹងអនាមិកតាមសំណើនិងតាមគ្រប់រូបភាព និងពិនិត្យសមត្ថកិច្ចដោះស្រាយបណ្តឹង
- លើកសំណើតាមហ៊ានានុក្រម រៀបចំគណៈប្រតិក្សដើម្បីចុះអង្គភាពស្រាវជ្រាវនិងដោះស្រាយបណ្តឹងបរិបារដល់ទីកន្លែងទូទាត់ប្រទេស ដើលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាក់ពេលពាក់ព័ន្ធ
- រៀបចំយន្តការពាក់ព័ន្ធនឹងការទទួលពាក្យបណ្តឹង អង្គភាពស្រាវជ្រាវ និងដោះស្រាយបណ្តឹងបរិបារជូនប្រើក់ដើរការការពាក់ព័ន្ធក្នុងតាមបានានុក្រម
- លើកយោបល់ជូនប្រើក់ដើរការការពាក់ព័ន្ធនឹងសម្រចប់លទ្ធផលអង្គភាពស្រាវជ្រាវបណ្តឹងបរិបារ
- តាមដានការអនុវត្តសេចក្តីសម្រចបស់រដ្ឋបាក់ពេលពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយបណ្តឹងបរិបារដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច
- អង្គភាពស្រាវជ្រាវនិងវិញនូវលទ្ធផលដោះស្រាយបណ្តឹងរបស់ខ្លួនក្នុងករណីមានការតាមរដ្ឋបាក់ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច
- ជូនដំណឹងការគិតបណ្តឹងអំពីវឌ្ឍនភាពនៃការដោះស្រាយបណ្តឹង
- លើកដែនការ កម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីក្នុងនាយកដ្ឋាន ដើម្បីបង្កើនការយល់ដឹងនិងលើកកម្មសំសមត្ថភាពឡើមុខដំនាថ្មីអង្គភាពស្រាវជ្រាវនិងដោះស្រាយបណ្តឹងបរិបារ
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកប្រើប្រាស់នូវលទ្ធផលបន្ទុក។

ធន្តាត់២៧ ..

នាយកដ្ឋានអប់រំ ផ្សេងៗជាយច្ឆាប់ និងវិទីកាសាធារណៈមានការកិច្ច ជូនខាងក្រោម៖

- ចូលរួមធ្វើការអប់រំ ផ្សេងៗជាយច្ឆាប់ គោលនយោបាយ និងលិខិតបទដ្ឋានគិតិយុត្តិ ជូនប្រជាពលដ្ឋាន
- រៀបចំស្ថ្រិតទាក់ទងនឹងការអប់រំផ្សេងៗជាយច្ឆាប់និងលិខិតបទដ្ឋានគិតិយុត្តិ
- ស្ថាប័ន និងការការពាក់ព័ន្ធ និងការការពាក់ព័ន្ធ ដើម្បីបង្កើនការយល់ដឹងលិខិតបទដ្ឋានគិតិយុត្តិ
- ចូលរួមរៀបចំវិទីកាសាធារណៈ ដើម្បីសិក្សាស្ថិកស្ថាប័ន និងទទួលសំណុំមានពីប្រជាពលដ្ឋាន
- សហការជាម្លែយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដើម្បី និងអង្គភាពមិនមែនដ្ឋានកិច្ចដោត និងអនុវត្តការ ដើម្បីធ្វើការដោះស្រាយអប់រំ ផ្សេងៗជាយច្ឆាប់ និងវិទីកាសាធារណៈ

- រៀបចំគម្រោងស្តីសុមុលនិធិការណ៍តែដើម្បីអភិវឌ្ឍជាតិនឹងអនុដោតិនាន សម្រាប់ការងារអប់រំផ្សេងៗជាប្រព័ន្ធដីសកម្មភាពការងាររបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំ
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកប្រចាំខែ ធមាស និងប្រចាំឆ្នាំ

ចំណេះតាម ពិចារណាលាតិធមិការិច្ច

ទ្វាទាញ់ ..

វិទ្យាសានជាតិអធិការកិច្ចមានការកិច្ច ដូចខាងក្រោម៖

- រៀបចំផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍ ផែនការសកម្មភាព និងផែនការបៀវិការបស់វិទ្យាសាន
- រៀបចំកម្មវិធីនិងផ្តល់ការបណ្តុះបណ្តាល និងវិភីតការសមត្ថភាពម្រីសាធារណៈនិងសិស្សក្នុងវិស័យអធិការកិច្ចនិងវិស័យពាក់ព័ន្ធ
- រៀបចំនិងគ្រប់គ្រងសំណុះសារម្រីកដែក ម្រីជាប់កិច្ចសន្យា បុគ្គលិក សាស្ត្រាតារី គ្រួចទេស និងគ្រួបដោល
- ធ្វើទំនាក់ទំនងជាមួយសាស្ត្រាតារី គ្រួចទេស គ្រួបដោល ដើម្បីមកបង្រៀនបុប្ផាគ់បង្ការ
- សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យនិងធាតុចូលអំពីការអនុវត្តចូលប់គោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងអធិការកិច្ច ការអង្គតស្រាវជ្រាវនិងដោះស្រាយបណ្តុះដោះ
- ពង្រីនិងព្រឹកការងារទំនាក់ទំនងដើម្បីកែវគោលនាន ការកំព្រឹង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាល និងជាមួយអង្គការជាតិ អង្គការអនុដោតិ ដើម្បីអភិវឌ្ឍ និងគ្រឹះស្ថានសិក្សា
- ផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនិងសហការរៀបចំអនុស្សរណៈនៃការយោគយល់ត្រាតាមួយក្រសួងស្ថាបន្ទាក់ជាតិនិងផ្តួចបាលប្រើប្រាស់ក្រោមជាតិ អង្គការជាតិ អនុដោតិ សមាគម ដើម្បីអភិវឌ្ឍ និងគ្រឹះស្ថានសិក្សា
- សម្របសម្រួលនិងរៀបចំបេកប៉ា សិក្សាសាលា កម្មវិធី និងការងារ និងទស្សនកិច្ចសិក្សាតាំងក្នុងនិងក្រប់ប្រើប្រាស ដើម្បីផ្សេងៗផ្សេងៗ ចំកែវបែក លើកកម្មសំកាយយល់ដឹង និងពង្រីនិងសមត្ថភាពក្នុងវិស័យអធិការកិច្ច
- រៀបចំ គ្រប់គ្រង និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាតំបន់មានសម្រាប់ការងារកិច្ចដំណើរការបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍ
- ស្រាវជ្រាវនិងធ្វើបច្ចុប្បន្នកម្មវិធីសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពសាស្ត្រាតារី គ្រួចទេស និងបុគ្គលិកពាក់ព័ន្ធ
- រៀបចំ គ្រប់គ្រងបណ្តាលបំយ៉ា តម្លៃជុំកសារនិងទិន្នន័យសម្រាប់បម្រើសេចក្តីផ្តើករបៀបផ្សេងៗ
- ប្រាក់ប្រាក់និងផ្សេងៗផ្សេងៗជូននៃការសិក្សាស្រាវជ្រាវ ទស្សនាអ្និំ ព្រឹត្តិបត្រ សៀវភៅរៀបចំ កម្មវិធីសិក្សាតំបន់នឹងវិស័យអធិការកិច្ច
- រៀបចំនិងប្រមូលទិន្នន័យពាក់ព័ន្ធនឹងការពិនិត្យ រួមទៀតផ្សេងៗការងារ និងតម្លៃការបណ្តុះបណ្តាល
- រៀបចំវិញ្ញាបនបត្របុលិខិតបញ្ជាក់ការសិក្សាដូនសិស្សនិងសិក្សាការ
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ធមាស និងប្រចាំឆ្នាំជូនផ្សេម្រី
- អនុវត្តការកិច្ចផ្សេងៗទៀតតាមការប្រគល់ពីផ្សេម្រី ប្រាជ្ញលេខាជាតិការ ប្រាជ្ញលេខាជាតិការទូលបន្ទក។



ចំណូនទី៨
សាយកដ្ឋានសមាគមតនកម្មផែនក្នុង

ខ្សោយក្រោង ..

នាយកដ្ឋានសវនកម្មផែនក្នុងទទួលបន្ទុកអនុវត្តការកិច្ច ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិ
ជាជាមេន។

ចំណូនទី៩
អនុលោមតាមផែនក្នុងរៀបចំប្រព័ន្ធផ្លូវការ

ខ្សោយក្រោង ..

ក្រសួងអធិការកិច្ចមានអង្គភាពច្បាក់ក្រោមជាតិដែលជាមន្ត្រីអធិការកិច្ចកដជានី ខេត្ត ដើម្បីបំពេញមុខងារ
ពាក់ព័ន្ធនឹងសិស្សយោងអធិការកិច្ចនៅច្បាក់ក្រោមជាតិ។

ការបោះឆ្នែកមន្ត្រីអធិការកិច្ចកដជានី ខេត្តនឹមួយៗ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិដោយទៀត។

ចំណូនទី១០
ចំណូនទី១១ និងការបោះឆ្នែកមន្ត្រីអធិការកិច្ច

ខ្សោយក្រោង ..

ការរៀបចំនឹងការអនុវត្តបំពាណិជ្ជកម្មសម្រាប់ក្រសួងអធិការកិច្ច ត្រូវអនុវត្តផ្តើមលើទាំងប្រចាំប្រចាំឆ្នាំ ដែលបាននិងមុខសញ្ញា
ថា ការដែលត្រូវបានអនុវត្តក្នុងច្បាប់បំពាណិជ្ជកម្មសម្រាប់ក្រសួងអធិការកិច្ច។

ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្រាតិនឹងហិរញ្ញវត្ថុបែលក្រសួងអធិការកិច្ច ត្រូវអនុវត្ត
តាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជាមេន។

ខ្សោយក្រោង ..

កល់ងកសារ ព័ត៌មាន និងទិន្នន័យដែលត្រូវបានរៀបចំ ប្រើប្រាស់ និងប្រើប្រាស់សម្រាប់អនុវត្ត
មុខងារនិងការកិច្ចបែលក្រសួងអធិការកិច្ច គឺជាវ្រោះសម្រាតិសាធារណៈបែលក្រសួង។

ច្បាក់ដីកនាំនឹងមន្ត្រីនៃក្រសួងអធិការកិច្ចត្រូវចាត់ចែង គ្រប់គ្រង និងក្រោមកល់ងកសារ ព័ត៌មាន
និងទិន្នន័យនៅក្នុងអង្គភាព ដោយមិនត្រូវធ្វើឱ្យខ្សោយចាត់បង់ ឬធ្វើឱ្យបែកចាត់ឱ្យបានក្រោយដោយ
ប្រការណាមួយឡើយ និងត្រូវប្រើប្រាស់ក្នុងក្របខណ្ឌនៃការបំពេញមុខងារនិងការកិច្ចដែលស្ថិតក្នុងសមត្ថកិច្ច
បែលខ្លួនតែប៉ុណ្ណោះ។

ចំណូនទី១២
អនុលោមត្រូវការ

ខ្សោយក្រោង ..

លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបោះឆ្នែក ការរៀបចំ និងការប្រព័ន្ធទៅនៃអង្គភាពក្រោមខេត្តទាំង
ក្រសួងនិងការគេងគេងមន្ត្រីកដការនៃក្រសួងទាំងនាក់ទាំងដោម្បួយផ្តើសការ ត្រឹមសការ និងអធិការកិច្ច ត្រូវបន្ទាន់
សុពលភាពអនុវត្តបេរិចប់មានលិខិតបទដ្ឋានគតិយុត្តិឱ្យក្នុងមិនស ស្របតាមបទប្បញ្ញត្តិនៃអនុក្រើនេះ។

មន្ត្រីកដការសិុលនៃក្រសួងទាំងនាក់ទាំងដោម្បួយផ្តើសការ ត្រឹមសការ និងអធិការកិច្ច ដែលត្រូវបានបែងបាត់
ដោយការរៀបចំនឹងការកែសម្រួលរចនាសម្ព័ន្ធដើម្បី ស្របតាមបទប្បញ្ញត្តិនៃអនុក្រើនេះ ត្រូវក្រោមក្រុងក្របខណ្ឌនៃ
ផ្តើកហេរីក្រុងក្របខណ្ឌនៃក្រសួងក្នុងក្រសួង។

ចំណុចទី១៧
អនសាលប្បញ្ញត្តិ

ចារចារ៣៤ ..

អនក្រើសរើលេខ៩៣ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅ
របស់ក្រសួងទំនាក់ទំនងជាមួយដែលសការពីទូទៅ និងអធិភាពកិច្ច និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្តល់ដំឡើង
អនក្រើសរើលេខ៩៣ ត្រូវទូទាត់ការពិនិត្យការណ៍។

ចារចារ៣៥ ..

ដើម្បីទទួលបន្ទុកទីស្តីការគេណា: ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីក្រសួងអធិភាពកិច្ច
ដើម្បីក្រសួងមុខងារសាធារណៈ: ដើម្បីគ្រប់ក្រសួង និងប្រជានគ្រប់ស្ថាបនដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនក្រើសរើលេខ៩៣
អនក្រើសរើលេខ៩៣ តាមការកិច្ចរៀងរាយ និងបានបញ្ជាក់ថាបានបញ្ជាក់ពីការប្រព័ន្ធ។

ថ្ងៃទី ១៥ កើត ខែ មីនា ឆ្នាំ២០១៥ ន
ដើម្បីនៅក្នុងការប្រព័ន្ធប្រចាំ១៣ ខែ មករា ឆ្នាំ២០១៥ ។



នគរបាលនគរបាល នគរបាល នគរបាល

បានយកសេចក្តីគោរពជម្រាបដ្ឋី
សម្រួល់បាបវិធីបតីនាយកដើម្បីសុមភាពលេខ
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

សុខ សុខ

នគរបាលនគរបាល

- ក្រសួងព្រះបរមាណករណី
- អគ្គនៅក្នុងក្រសួងព្រះបរមាណករណី
- អគ្គនៅក្នុងក្រសួងព្រះបរមាណករណី
- អគ្គនៅក្នុងក្រសួងព្រះបរមាណករណី
- ឧទ្ទកល់យសម្រួល់បាបវិធីបតីនាយកដើម្បី
- ឧទ្ទកល់យសក្រសួងព្រះបរមាណករណី
- ជួលមាត្រាបាន
- រាជកិច្ច
- ឯកសារ កាលបរិច្ឆេទ

ឧបសម្ពន់នៃអន្តរកើតពេលទី ០១ អន្តរកើត ចុះថ្ងៃទី ១៣ ខែ មេក្រា ឆ្នាំ២០២៥
ស្តីពីការរៀបចំនិងការប្រព្រឹត្តិក្រាសក្រសួងអធិការក្រើម
នគរបាលនៃរដ្ឋបាលនគរបាល នគរបាល នគរបាល

នគរបាលនគរបាល នគរបាល នគរបាល

ជាបន្ទាន់
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

ជាបន្ទាន់
រាយការណ៍ ១៤

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល


នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល



នគរបាល នគរបាល នគរបាល
នគរបាល នគរបាល នគរបាល